



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៤៧៤ អនក្រ.បក ០១២០១៨

ប្រកាស

ស្តីពី

វិធាននៃការប្រើប្រាស់វិក្កយបត្រ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធដារ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាពក្នុងការប្រមូលពន្ធអាករនានា។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅដាក់ចេញនូវវិធាននៃការប្រើប្រាស់វិក្កយបត្រ។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធស្របតាមមាត្រា ១០១ នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ៤.- ទម្រង់វិក្កយបត្រ

១. វិក្កយបត្រមានពីរប្រភេទគឺ វិក្កយបត្រអាករ និងវិក្កយបត្រធម្មតា។

ក. វិក្កយបត្រអាករមាននិទ្ទេសដូចខាងក្រោម៖

- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អ្នកទិញ ព្រមទាំងលេខអត្តសញ្ញាណកម្មសារពើពន្ធ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃសរុបនៃប្រភេទទំនិញនីមួយៗដែលមិនទាន់គិតអាករនានា
- ប្រាក់អាករនីមួយៗ (ករណីទំនិញឬសេវាត្រូវជាប់អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ ឬ/និង អាករលើការស្នាក់នៅ) និងអាករលើតម្លៃបន្ថែម
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់និងអ្នកទិញ (ចំពោះអ្នកទិញដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស)។

ខ. វិក្កយបត្រធម្មតាមាននិទ្ទេសដូចខាងក្រោម៖

- ឈ្មោះសហគ្រាស អាសយដ្ឋាន និងលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អ្នកលក់ឬអ្នកផ្គត់ផ្គង់
- លេខរៀងវិក្កយបត្រតាមលំដាប់ និងកាលបរិច្ឆេទចេញវិក្កយបត្រ
- ឈ្មោះ និងអាសយដ្ឋានរបស់អ្នកទិញ
- សេចក្តីបរិយាយមុខទំនិញឬសេវា បរិមាណ និងថ្លៃ
- តម្លៃរួមបញ្ចូលទាំងអាករនានានៃទំនិញនីមួយៗ
- ហត្ថលេខា និងឈ្មោះរបស់អ្នកលក់។

២. អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធដំ ដែលធ្វើការផ្គត់ផ្គង់ទំនិញឬសេវា ត្រូវចេញវិក្កយបត្រអាករដូចមានចែងក្នុងវាក្យខ័ណ្ឌ ក នៃកថាខណ្ឌ១ នៃប្រការនេះ ទៅឱ្យអតិថិជនដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងចេញវិក្កយបត្រធម្មតាដូចមានចែងក្នុងវាក្យខ័ណ្ឌ ខ នៃកថាខណ្ឌ១ នៃប្រការនេះ ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ។



៣. អ្នកជាប់ពន្ធត្រូវចេញវិក្កយបត្រធម្មតា ដូចមានចែងក្នុងវាក្យខ័ណ្ឌ ខ នៃកថាខណ្ឌ១ នៃប្រការនេះ ទៅឱ្យអតិថិជនរបស់ខ្លួន។

៤. អ្នកជាប់ពន្ធត្រូវប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរឬបោះពុម្ពវិក្កយបត្រ។ ក្នុងករណីចាំបាច់ អ្នកជាប់ពន្ធ អាចប្រើប្រាស់ភាសាខ្មែរនិងភាសាបរទេស ប៉ុន្តែត្រូវដាក់ភាសាបរទេសនៅក្រោមភាសាខ្មែរ។

៥. អ្នកជាប់ពន្ធត្រូវរៀបចំវិក្កយបត្រស្របតាមគំរូដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយប្រកាសនេះ និងត្រូវ ចេញវិក្កយបត្រតាមលំដាប់លេខរៀងសម្រាប់រយៈពេលមួយឆ្នាំយ៉ាងតិច។ វិក្កយបត្រត្រូវរក្សាទុកក្នុងរយៈពេល ១០ឆ្នាំ សម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំ និងក្នុងរយៈពេល ០៣ឆ្នាំ សម្រាប់អ្នកជាប់ពន្ធតូច។

ប្រការ ៥.- ការលើកលែងអនុវត្តវិក្កយបត្រ

ការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រដូចមានចែងក្នុងប្រការ៤ នៃប្រកាសនេះ ត្រូវបានលើកលែង ចំពោះប្រតិបត្តិការមួយចំនួនរបស់គ្រឹះស្ថានធនាគារ សហគ្រាសធានារ៉ាប់រង និងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំង ប្រតិបត្តិការអាជីវកម្មដទៃទៀតដែលមិនអាចចេញវិក្កយបត្របាន។ ការលើកលែងការអនុវត្តដូចមានចែងក្នុង ប្រការនេះ ត្រូវជំនួសដោយកំណត់ត្រានិងឯកសារច្បាស់លាស់ត្រឹមត្រូវដែលអាចត្រួតពិនិត្យបាន។

អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំសេចក្តីណែនាំស្តីពីការអនុវត្តប្រការនេះ។

ប្រការ ៦.- ឥណទានអាករលើធាតុចូល និងការកាត់កងចំណាយសម្រាប់អ្នកជាប់ពន្ធមធ្យមនិងអ្នក ជាប់ពន្ធធំ

១. អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំអាចស្នើសុំឥណទានអាករលើធាតុចូលប្រចាំខែដែលត្រូវអនុវត្តតាម ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវភ្ជាប់មកជាមួយ នូវច្បាប់ចម្លងនៃវិក្កយបត្រអាករ ឬជាឯកសារស្តែងចេញពីច្បាប់ដើម នៃវិក្កយបត្រនីមួយៗ។ វិក្កយបត្រអាករ ណាមួយដែលមានលក្ខណៈមិនត្រឹមត្រូវតាមទម្រង់ដូចមានកំណត់ក្នុងវាក្យខ័ណ្ឌ ក នៃកថាខណ្ឌ១ នៃប្រការ៤ នៃប្រកាសនេះ មិនត្រូវបានអនុញ្ញាតឱ្យយកមកប្រើប្រាស់សម្រាប់ការស្នើសុំឥណទានអាករលើធាតុចូលទេ។

២. អ្នកជាប់ពន្ធមធ្យមឬអ្នកជាប់ពន្ធធំដែលទទួលបានការផ្គត់ផ្គង់ពីអ្នកជាប់ពន្ធតូច មិនត្រូវបានអនុញ្ញាត ឥណទានអាករលើធាតុចូលឡើយ ប៉ុន្តែអាចអនុញ្ញាតឱ្យធ្វើការកាត់កងជាចំណាយសម្រាប់គណនាពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ។

ប្រការ ៧.- ទោសទណ្ឌ

១. ដោយមិនទាន់គិតដល់ទោសទណ្ឌដូចមានចែងក្នុងកថាខណ្ឌ២ នៃប្រការនេះ ក្នុងករណីដែលបុគ្គល ណាមួយបានចេញវិក្កយបត្រដោយក្លែងបន្លំ បុគ្គលនោះនឹងត្រូវបានតម្រូវឱ្យបង់ទឹកប្រាក់អាករនានា ដែល មានបង្ហាញលើវិក្កយបត្រក្នុងរយៈពេលប្រាំពីរថ្ងៃ ក្រោយកាលបរិច្ឆេទចេញវិក្កយបត្រ។

២. ការមិនចេញវិក្កយបត្រ ឬចេញវិក្កយបត្រមិនត្រឹមត្រូវឬក្លែងបន្លំ ត្រូវចាត់ទុកជាអំពើរំខានស្នូលក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់ស្តីពីសារពើពន្ធ និងត្រូវរងនូវទោសទណ្ឌដូចមានចែងក្នុងមាត្រា១៣៣ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ មានជាអាទិ៍ ការបិទអាជីវកម្មក្នុងមួយរយៈពេលដែលកំណត់ដោយច្បាប់ ការកំណត់ពន្ធឡើងវិញ ឬការប្តឹងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដែលត្រូវទទួលរងការផ្ដន្ទាទោសជាក់ព័ន្ធជាប្រាក់ដល់ ១០ ០០០ ០០០ រៀល ឬជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ ឬទោសទាំងពីរនេះ។

ប្រការ ៨.~ និរាករណ៍

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៩.~ ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងអគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់សហគ្រាសនិងស្ថាប័នពាក់ព័ន្ធនានា ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។

ថ្ងៃពុធ ១៤ ខែកុម្ភៈ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី

ជ័យត្រីភូសុខសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៩ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធទី ១ នៃប្រកាសលេខ ២៣ អនក.ប្រក ចុះថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០០៩ អំពីការងារស្តារឡើងវិញនូវ ឯកសារ ព.ស. ២៥៦៣
ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០០៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ឈ្មោះសហគ្រាសជាភាសាខ្មែរ

ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

អាសយដ្ឋាន: ផ្ទះលេខ

Address: N°

ក្រុង/ស្រុក/ខណ្ឌ

Town/District/Khan

ផ្លូវ

Street

ខេត្ត/រាជធានី

Province/City

ឃុំ/សង្កាត់

Commune/Sangkat

ទូរស័ព្ទលេខ

Telephone N°

ឧបសម្ព័ន្ធ ១

Annex 1

វិក្កយបត្រអាករ

TAX INVOICE

អ្នកលក់បន្ត/រាជនីយដ្ឋានធម្មតា

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	អាហារ	1	20.00	20.00
2	ទឹកពិសាបរិសុទ្ធ	1	1.00	1.00
3	ទឹកដោះគោ	1	5.00	5.00
4	កេសដូ: (ទឹកផ្លែឈើស្រស់)	1	3.00	3.00
5	កេសដូ: (ទឹកក្រូចកប្បុង)	1	2.00	2.00
6	ស្រា	1	10.00	10.00
7	បារី	1	5.00	5.00
8	ស្រាបៀរ	1	50.00	50.00

អាហារ / Food

20.00

ទឹកពិសាបរិសុទ្ធ / Water

1.00

ទឹកដោះគោ / Milk

5.00

កេសដូ: / Soft drink

5.00

ស្រា / Wine

10.00

Public Lighting Tax (PLT): [(10 x 20%) x 3%]

0.06

តម្លៃស្រាបៀរអាកររំលឹកសាធារណៈ / Total Wine Include PLT

10.06

បារី / Cigarette

5.00

PLT: [(5 x 20%) x 3%]

0.03

តម្លៃបារីអាកររំលឹកសាធារណៈ / Total Cigarette Include PLT

5.03

ស្រាបៀរ / Beer

50.00

PLT: [(50 x 20%) x 3%]

0.30

តម្លៃស្រាបៀរអាកររំលឹកសាធារណៈ / Total Beer Include PLT

50.30

សរុប / Total

96.39

អាករលើតម្លៃបន្ថែម / VAT (10%)

9.639

សរុបរួម / Grand Total

106.029

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

ឧបសម្ព័ន្ធទី ២ នៃប្រកាសលេខ៣៧៧ ព.សហវ. ប្រក. ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្តីពីការកំណត់ត្រួតពិនិត្យ និងការកាត់បន្ថយ ព.ស. ២៥៦៣
ត្រូវបានចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ឈ្មោះសហគ្រាសជាភាសាខ្មែរ

ENTERPRISE NAME

ឧបសម្ព័ន្ធ ២
Annex 2

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រពន្ធ

TAX INVOICE

អាជីវកម្មដែលផ្តល់សេវាបំពាក់សាត្រ

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងក្រុយបត្រ

Invoice N°:

កាលបរិច្ឆេទ:

Date:

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	តម្លៃឯកតា Unit Price	ផ្ទៃទំនិញ Amount
1	អាហារ	1	20.00	20.00
2	ទឹកសាបរស្សី	1	1.00	1.00
3	ភេសជ្ជៈ (ទឹកផ្លែឈើស្រស់)	1	5.00	5.00
4	ស្រា	1	10.00	10.00
5	បារ	1	5.00	5.00
6	ស្រាបៀរ	1	50.00	50.00
7	បន្ទប់	1	10.00	10.00

អាហារ / Food	20.00	
Specific Tax on Certain Merchandises (SP): (20 x 10%)	2.00	
តម្លៃអាហាររួមអាករពិសេស / Total Food include SP		22.00
ទឹកសាបរស្សី / Water	1.00	
SP: (1 x 10%)	0.10	
តម្លៃទឹកសាបរស្សីរួមអាករពិសេស / Total Water include SP		1.10
ភេសជ្ជៈ / Soft Drink	5.00	
SP: (5 x 10%)	0.50	
តម្លៃភេសជ្ជៈរួមអាករពិសេស / Total Soft Drink include SP		5.50
ស្រា / Wine	10.00	
Public Lighting Tax (PLT): [(10 x 20%) x 3%]	0.06	
SP: [(10 + 0.06) x 10%]	1.006	
តម្លៃស្រារួមអាករពិសេស និងអាករពិសេស / Total Wine Include PLT & SP		11.066
បារ / Cigarette	5.00	
PLT: [(5 x 20%) x 3%]	0.03	
SP: [(5 + 0.03) x 10%]	0.503	
តម្លៃបាររួមអាករពិសេស និងអាករពិសេស / Total Cigarette Include PLT & SP		5.533
ស្រាបៀរ / Beer	50.00	
PLT: [(50 x 20%) x 3%]	0.30	
SP: [(50 + 0.3) x 10%]	5.03	
តម្លៃស្រាបៀររួមអាករពិសេស និងអាករពិសេស / Total Beer Include PLT & SP		55.33
បន្ទប់ / Room	30.00	
SP: (30 x 10%)	3.00	
តម្លៃបន្ទប់រួមអាករពិសេស / Total Room include SP		33.00
សរុប / Total		133.5290
អាករលើតម្លៃបន្ថែម / VAT (10%)		13.3529
សរុបរួម / Grand Total		146.8819

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

ឧបសម្ព័ន្ធ ៣ នៃប្រកាសលេខ៧២៤.៣.សហគ.ប្រក ចុះថ្ងៃពុធ ១៤.០៧.២០១៩ អំពីការអនុវត្តច្បាប់សហគមន៍ ៣០.០៦.២០០៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ឈ្មោះសហគ្រាសជាតាសាខ្មែរ
ENTERPRISE NAME

ឧបសម្ព័ន្ធ ៣
Annex 3

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) -
អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រអាករ
TAX INVOICE

ក្រុមហ៊ុនអាករ

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) -

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	តម្លៃឯកតា Unit Price	ផ្ទៃទំនិញ Amount
1	សំបុត្រយន្តហោះ		100.00	100.00

សំបុត្រយន្តហោះ / Plane Ticket 100.00

Specific Tax on Certain Merchandises (SP): (100 x 10%) 10.00

តម្លៃសំបុត្រយន្តហោះរួមអាករពិសេស / Total Plane Ticket include SP 110.00

សរុប / Total 110.00

អាករលើតម្លៃបន្ថែម / VAT (10%) 11.00

សរុបរួម / Grand Total 121.00

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។
Note: Original Invoice for Customer, Copied Invoice for Seller.




ឈ្មោះសហគ្រាសជាភាសាខ្មែរ
ENTERPRISE NAME

ឧបសម្ព័ន្ធ ៤
Annex 4

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)
អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រអាករ
TAX INVOICE



អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

(ផលិតផលដែលជាប់អាករពិសេស)

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	ទឹកដោះគោ	5	20.00	100.00
2	ទឹកពិសាបស្បែក	5	10.00	50.00
3	ភេសជ្ជៈ	5	2.00	10.00
4	ស្រា	5	50.00	250.00
5	បារី	10	10.00	100.00
6	ស្រាបៀរ	10	5.00	50.00

ទឹកដោះគោ / Milk	100.00
ទឹកពិសាបស្បែក / Water	50.00
ភេសជ្ជៈ / Soft Drink	10.00
Specific Tax on Certain Merchandises (SP): [(10 x 90%) x 10%]	0.90
តម្លៃភេសជ្ជៈរួមអាករពិសេស / Total Soft Drink include SP	10.90
ស្រា / Wine	250.00
SP: (250 x 35%)	87.50
Public Lighting Tax (PLT): [(250 + 87.50) x 3%]	10.125
តម្លៃស្រារួមអាករប័ត្តិសាធារណៈ និងអាករពិសេស / Total Wine Include PLT & SP	347.625
បារី / Cigarette	100.00
SP: (100 x 25%)	25.00
PLT: [(100 + 25) x 3%]	3.75
តម្លៃបារីរួមអាករប័ត្តិសាធារណៈ និងអាករពិសេស / Total Cigarette Include PLT & SP	128.75
ស្រាបៀរ / Beer	50.00
SP: [(50 x 90%) x 30%]	13.50
PLT: [(50 + 13.50) x 3%]	1.905
តម្លៃស្រាបៀររួមអាករប័ត្តិសាធារណៈ និងអាករពិសេស / Total Beer Include PLT & SP	65.405
សរុប / Total	702.68
អាករលើតម្លៃបន្ថែម / VAT (10%)	70.268
សរុបរួម / Grand Total	772.948

ហត្ថលេខា និងឈ្មោះអ្នកទិញ
Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់
Seller's Signature & Name

ឧបសម្ព័ន្ធទី ៥ នៃប្រកាសលេខ ២៣ អនក.ប្រក ចុះថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ត្រូវបានកែសម្រួល ២៤ ខែ កក្កដា ឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបសម្ព័ន្ធ ៥
Annex 5



ឈ្មោះសហគ្រាសជាភាសាខ្មែរ
ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

អាសយដ្ឋាន: ផ្ទះលេខ ផ្លូវ ឃុំ/សង្កាត់
Address: N° Street Commune/Sangkat
ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ទូរស័ព្ទលេខ
Town/District/Khan Province/City Telephone N°

វិក្កយបត្រពន្ធ
TAX INVOICE

សណ្ឋាគារ ឬ ផ្ទះសំណាក់

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN) (ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	បន្ទប់លេខ ១០១-ត្រែ២	1	100.00	100.00
2	បន្ទប់លេខ ២០២-ត្រែ១	1	50.00	50.00
3	បន្ទប់ប្រជុំលេខ 601 (500 កៅអី)	1	500.00	500.00
4	សំបុត្រមើលការសម្តែង	3	10.00	30.00
5	ម៉ាស្សា	3 h	5.00	15.00

បន្ទប់ប្រជុំ / Meeting room 500.00

បន្ទប់គេង / Room 150.00

Accommodation Tax (AT): (150 x 2%) 3.00

តម្លៃបន្ទប់គេងរួមអាករលើការស្នាក់នៅ / Total Room Include AT 153.00

សំបុត្រមើលការសម្តែង / Performance Ticket 30.00

Specific Tax on Certain Merchandises (SP): (30 x 10%) 3.00

តម្លៃសំបុត្រមើលការសម្តែងរួមអាករពិសេស / Total Performance Ticket Include SP 33.00

ម៉ាស្សា / Massage 15.00

SP: (15 x 10%) 1.50

តម្លៃម៉ាស្សារួមអាករពិសេស / Total Massage Include SP 16.50

សរុប / Total 702.50

អាករលើតម្លៃបន្ថែម / VAT (10%) 70.25

សរុបរួម / Grand Total 772.75

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.

ឧបសម្ព័ន្ធទី ៦ នៃប្រកាសលេខ ២២ ព.ស.ប. ចុះថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ត្រូវបានកែសម្រួល ១៤ ខែ កក្កដា ឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបសម្ព័ន្ធ ៦
Annex 6



ឈ្មោះសហគ្រាសជាភាសាខ្មែរ

ENTERPRISE NAME

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

អាសយដ្ឋាន: ផ្ទះលេខ

Address: N°

ផ្លូវ

Street

ឃុំ/សង្កាត់

Commune/Sangkat

ក្រុង/ស្រុក/ខណ្ឌ

Town/District/Khan

ខេត្ត/រាជធានី

Province/City

ទូរស័ព្ទលេខ

Telephone N°

វិក្កយបត្រពន្ធ

TAX INVOICE

ក្រុមហ៊ុននេះគឺជាភាគីទី១

អតិថិជន / Customer :

ឈ្មោះសហគ្រាស ឬអតិថិជន

Enterprise name / Customer

អាសយដ្ឋាន

Address

ទូរស័ព្ទលេខ

Telephone N°

លេខរៀងវិក្កយបត្រ:

Invoice N°:

កាលបរិច្ឆេទ:

Date:

លេខអត្តសញ្ញាណកម្មសារពើពន្ធ (VATTIN)

(ប្រសិនបើមាន / If any)

ល.រ N°	បរិយាយមុខទំនិញឬសេវា Description of Goods or Services	បរិមាណ Quantity	ថ្លៃឯកតា Unit Price	ថ្លៃទំនិញ Amount
1	សេវាទូរស័ព្ទ		100.00	100.00

សេវាទូរស័ព្ទ / Telephone Service

100.00

Specific Tax on Certain Merchandises (SP): (100 x 10%)

10.00

សេវាទូរស័ព្ទរួមអាករពិសេស / Total / Telephone Service include SP

110.00

សរុប / Total

110.00

អាករលើតម្លៃបន្ថែម / VAT (10%)

11.00

សរុបរួម / Grand Total

121.00

ហត្ថលេខា និងឈ្មោះអ្នកទិញ

Customer's Signature & Name

ហត្ថលេខា និងឈ្មោះអ្នកលក់

Seller's Signature & Name

សម្គាល់: ច្បាប់ដើមសម្រាប់អ្នកទិញ ច្បាប់ចម្លងសម្រាប់អ្នកលក់។

Note: Original Invoice for Customer, Copied Invoice for Seller.